

ENGLISH	TRANSLITERATION (TARGET LANGUAGE)
Stop!	chu'p! (ឈប់!)
Hands behind your head!	dai dtay ung bpee dtou grao ee kbaal! (ដៃ ទាំង ពីរ ទៅ ក្រោយ ក្បាល!)
Do not move or the soldiers will kill you.	gom gom raWk bpror yut dtee a hee un som lup (កុំ កម្រើក ប្រយ័ត្ន ទាហាន សម្លាប់។)
A soldier will come to you and search you.	dtee a hee an ma nay uk moak chaik ay lou haW ee (ទាហាន ម្នាក់ មក រក ឥឡូវ ហើយ។)
Do not move unless told to do so.	gom gom raWk dtoa ul dtai gay bprup (កុំ កម្រើក ទាល់ តែ គេ ប្រាប់។)
Stay away from the vehicle.	nou ao ee chngaay bpee yee an (នៅ ឲ្យ ឆ្ងាយ ពី យាន។)
If you advance further, the soldiers will kill you.	baW nou dtai dtou mu'k dtee ut, dtee a hee un neung som lup nay uk (បើ នៅ តែ ទៅ មុខ ទៀត, ទាហាន នឹង សម្លាប់ អ្នក។)
If you advance further, you will be apprehended.	baW nou dtai dtou mu'k dtee ut, yUhnng neung jup nay uk (បើ នៅ តែ ទៅ មុខ ទៀត, យើង នឹង

	ចាប់ អ្នក។ )
Stay away from the soldiers.	nou ao ee chngaay bpee dtee a hee un ( នៅ ឲ្យ ឆ្ងាយ ពី ទាហាន។ )
If you advance any closer, we will be forced to use deadly force.	baW nay uk hee un moak jeut bon dtech dtee ut, yUhng dtrou bpraW gom lung klung dol slup ( បើ អ្នក ហ៊ាន មក ជិត បន្តិច ទៀត, យើង ត្រូវ ប្រើ កម្លាំង ខ្លាំង ដល់ ស្លាប់។ )
The soldiers are here to help you.	dtee a hee un moak niH goe daWm bay joo uy nay uk ( ទាហាន មក នេះ គឺ ដើម្បី ជួយ អ្នក។ )
We will not harm anyone that is not a threat to us.	yUhng neung mun twUh baap nay uk naa dail mun jay ta' naa gu'm ree um dol bpoo uk yUhng dtay ( យើង នឹង មិន ធ្វើ បាប អ្នក ណា ដែល មិន ចេតនា គម្រាម ដល់ ពួក យើង ទេ។ )
Soldiers will kill anyone who is a threat to us.	dtee a hee un neung som lup nay uk naa dail jay ta' naa gu'm ree um dol bpoo uk yUhng ( ទាហាន នឹង សម្លាប់ អ្នក ណា ដែល ចេតនា គម្រាម ដល់ ពួក យើង។ )